

គម្រោង EduPro ព្រីមៀរ

✔ ផ្តល់ការការពារខ្ពស់ ✔ ទទួលបានទឹកប្រាក់សន្សំច្រើន

✔ ការបង់បុព្វលាភធានារ៉ាប់រងមានរយៈពេលខ្លី



ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

តើគម្រោង EduPro ព្រីមៀរ ជាអ្វី?

គម្រោង **EduPro ព្រីមៀរ** គឺជាគម្រោងមួយដែលការបង់បុព្វលាភធានារ៉ាប់រងមានរយៈពេលខ្លី និងទទួលបាន ការការពាររយៈពេលវែង ហើយត្រូវបានរចនាឡើងដើម្បីគាំទ្រទៅលើការការពារខ្ពស់ បូកជាមួយនឹងការសន្សំខ្ពស់ដែលត្រូវបានធានា។

អត្ថប្រយោជន៍៣យ៉ាង ដែលលោកអ្នកគួរជ្រើសរើស EduPro ព្រីមៀរ

- ទទួលបានការការពារខ្ពស់**
គ្រួសាររបស់លោកអ្នក ទទួលបានសុវត្ថិភាពជាមួយនឹងការការពារខ្ពស់ទៅលើ ជំងឺ និងគ្រោះថ្នាក់ដែលបណ្តាលដល់មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍។
- ទទួលបានការសន្សំខ្ពស់**
គ្រួសាររបស់លោកអ្នក ត្រូវបានធានាក្នុងការទទួលបានទឹកប្រាក់ត្រលប់ទៅវិញ ច្រើនជាងបុព្វលាភធានារ៉ាប់រងសរុបដែលត្រូវបានបង់។
- បង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលខ្លី**
ទទួលបានការការពាររយៈពេលវែង ដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលខ្លី។

ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	អត្ថប្រយោជន៍ធានារ៉ាប់រង
ឆ្នាំទី៣ ឆ្នាំទី៦ និងឆ្នាំទី៩	លោកតារា និងក្រុមគ្រួសារ ទទួលបានទឹកប្រាក់តាមកាលកំណត់ជារៀងរាល់ ៣ឆ្នាំម្តង ដែលមានដូចជា \$៣,០០០ \$៥,០០០ និង \$៥,០០០ រៀងគ្នា
នៅអំឡុងឆ្នាំទី១១	ជាអកុសលលោកតារាបានជួបគ្រោះថ្នាក់ហើយទទួលមរណភាពនៅអំឡុងឆ្នាំទី១១។ ក្រុមគ្រួសារ របស់លោក តារា នឹងទទួលបានសំណងតាមរយៈកិច្ចការពារទឹកប្រាក់ ចំនួន \$៣០០,០០០
ឆ្នាំទី១២	ទឹកប្រាក់ទទួលបានតាមកាលកំណត់ចំនួន \$៧,០០០ នៅតែទូទាត់ជូនក្រុមគ្រួសារលោកតារា ទោះបីជាអត្តមានរបស់លោកក៏ដោយ
ឆ្នាំទី១៥	នៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ក្រុមគ្រួសារលោកតារាទទួលបានទឹកប្រាក់នៅថ្ងៃផុតកំណត់ចំនួន \$១០០,០០០

EduPro ព្រីមៀរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការការពារខ្ពស់ ទទួលបានទឹកប្រាក់សន្សំច្រើន ដោយបង់បុព្វលាភរយៈពេលខ្លី។

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោង EduPro ព្រីមៀរ គឺធានាទៅលើអាយុជីវិតរបស់អ្នកត្រូវបានធានាពីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងធានាជូនលើគម្រោងសន្សំ ដោយមិនគិតពីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ឡើយ។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះ គឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រង ទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីហេតុការណ៍ទាំងអស់ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា) ហើយក៏ត្រូវបានធានាជូនលើគម្រោងសន្សំ ដោយមិនគិតពីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ឡើយ។

អំពីក្រុមហ៊ុន

ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រុនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ **ដាយ អ៊ុលី ឡាយហ្វ ហូលឌីង** គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។
ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ហូលឌីង មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវែលសេឡង់។
ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយទ្រព្យសម្បត្តិសរុបចំនួន **៤៦៤.៣ ពាន់លានដុល្លារ** និងបុព្វលាភធានារ៉ាប់រងជាង **៤៥.៣ ពាន់លានដុល្លារ** (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «**ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា**» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។
ថ្មីៗនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី **HR Asia** ក្នុងនាមជា «**ស្ថាប័នការងារល្អបំផុតនៅអាស៊ី**» និង «**ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត**» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន **១ម៉ឺន៣ពាន់គ្រួសារ** ជាមួយទំហំទឹកប្រាក់ការពារចំនួន **៩០លានដុល្លារអាមេរិក**។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង **១ពាន់២រយគ្រួសារ** ក្នុងទំហំទឹកប្រាក់ជាង **៥៩ម៉ឺនដុល្លារអាមេរិក**។

 **សម្រាប់ព័ត៌មានបន្ថែម**
1800 201 202

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រុនស៍ (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ១
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អត្ថប្រយោជន៍របស់គម្រោង EduPro ព្រីមៀរ

ពិពណ៌នាអំពីផលិតផល	ជម្រើសនៃគម្រោង			
	គម្រោង ២.៥ម៉ឺន	គម្រោង ៥ម៉ឺន	គម្រោង ១០ម៉ឺន	គម្រោង ១៥ម៉ឺន
ទឹកប្រាក់នៅថ្ងៃផុតកំណត់	\$២៥,០០០	\$៥០,០០០	\$១០០,០០០	\$១៥០,០០០
ទឹកប្រាក់ទទួលបានតាមកាលកំណត់	ទឹកប្រាក់ត្រលប់វិញរៀងរាល់ ៣ឆ្នាំម្តង សរុបរហូតទៅដល់ \$៥,០០០	ទឹកប្រាក់ត្រលប់វិញរៀងរាល់ ៣ឆ្នាំម្តង សរុបរហូតទៅដល់ \$១០,០០០	ទឹកប្រាក់ត្រលប់វិញរៀងរាល់ ៣ឆ្នាំម្តង សរុបរហូតទៅដល់ \$២០,០០០	ទឹកប្រាក់ត្រលប់វិញរៀងរាល់ ៣ឆ្នាំម្តង សរុបរហូតទៅដល់ \$៣០,០០០
អត្ថប្រយោជន៍ការពារលើជំងឺ ^(ក)	\$៣៧,៥០០	\$៧៥,០០០	\$១៥០,០០០	\$២២៥,០០០
អត្ថប្រយោជន៍ការពារលើគ្រោះថ្នាក់ ^(ក)	\$៧៥,០០០	\$១៥០,០០០	\$៣០០,០០០	\$៤៥០,០០០
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ^(ខ)	៣ឆ្នាំ និង ៥ឆ្នាំ			
រយៈពេលនៃការធានារ៉ាប់រង	៦ឆ្នាំ ៩ឆ្នាំ ១២ឆ្នាំ និង ១៥ឆ្នាំ			

(ក) ដែលបណ្តាលអោយទទួល មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍

(ខ) ៣ឆ្នាំ ចំពោះរយៈពេលនៃការធានារ៉ាប់រង ៦ឆ្នាំ និង ៥ឆ្នាំ ចំពោះរយៈពេលនៃការធានារ៉ាប់រងពី ៩ឆ្នាំ ទៅ ១៥ឆ្នាំ


លោកអ្នកអាចធ្វើការបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖ ប្រចាំខែ ឬ ប្រចាំត្រីមាស ឬ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ។

លោកអ្នកអាចធ្វើការបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី អ៊ិនស្ទ័រ៉ាន់ (ខេមបូឌា) ម.ក ឬ បញ្ចូបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ចំណាំ៖

- ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភរ៉ាប់រង នោះ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់នូវបុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។
- ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃដោយគ្រាន់តែបង់បុព្វលាភឡើងវិញតែប៉ុណ្ណោះ។

ឧទាហរណ៍៖ លោក តារា អាយុ ៣៥ឆ្នាំ ទិញ គម្រោង EduPro ព្រីមៀរ ជាមួយរយៈពេលធានារ៉ាប់រង ១៥ឆ្នាំ ហើយគាត់ជ្រើសរើសយកគម្រោង ១០ម៉ឺន។ ដូច្នេះ លោក តារា តម្រូវអោយបង់បុព្វលាភធានារ៉ាប់រងតែរយៈពេល ៥ឆ្នាំ នឹងទទួលបានការការពាររហូតដល់ ១៥ឆ្នាំ ហើយអត្ថប្រយោជន៍នៃការធានារ៉ាប់រងនេះមានដូចតទៅ៖



ករណីដែលមិនធានា

១. ករណីដែលមិនធានា ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើងវិញ ដោយមិនគិតអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រងដែលយកកាលបរិច្ឆេទចុងក្រោយគេ (អនុវត្តចំពោះតែករណីមរណភាពតែប៉ុណ្ណោះ)។ ឬ
- ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ឬសារធាតុញៀនខុសច្បាប់ ផ្សេងទៀត ឬ

ឃ. បទល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល។

ង. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ឬ

ច. ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រងឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ)។

២. ករណីដែលមិនធានា ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលពីគ្រោះថ្នាក់ចៃដន្យ

បន្ថែមលើប្រការ ១ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្ណសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និង អចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង កើតឡើងដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

ក. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពវឹកវរក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ

ខ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអារុធអាតូមិច នុយក្លេអ៊ែរ ឬអារុធគីមី ឧបករណ៍ ឬគ្រឿងផ្ទុះកែច្នៃ ឬ

គ. មរណភាព ឬការរងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន ឬ

ឃ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹកពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ឬ

ង. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរឬ

ច. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជម្ងឺដែលពាក់ព័ន្ធនឹងជម្ងឺអេដស៍ ឬ

ឆ. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ឬ

ជ. ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ)។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង

